

(3)

$$C_1 V_1 = C_2 V_2$$

$$5(V_1) = 0.5(1000)$$

$$V_1 = 0.1 \times 1000$$

$$V_1 = 100$$

$$\textcircled{4} \quad \text{Bun sugar} = \frac{2.2 \text{ mg sugar}}{9 \text{ mL blood}} \times \frac{10^3 \text{ mL b}}{1 \text{ L b}} \times \frac{1 \text{ L blood}}{1 \text{ dL}} \times 1.1 \times 10^2 = 110 \text{ mg/dL}$$

$$\text{dL} = 10^3 \text{ L}$$

$$\textcircled{5} \quad \text{BUN} = \frac{3.1 \text{ mg sugar}}{4 \text{ mL blood}} \times \frac{10^3 \text{ mL b}}{1 \text{ L b}} \times \frac{1 \text{ L b}}{10 \text{ dL}} = 7.75 \times 10^2 \\ = 775 \text{ mg/dL}$$

$$4 \overline{)31} \\ 28 \\ \hline 30 \\ 28 \\ \hline 20$$

$$\textcircled{5} \quad \text{BUN} = (1.60 \text{ mg}) \times \frac{25 \text{ kg}}{1 \text{ m}^2} = 25 \times 1.6 \times 1.6 = 71$$

$$71 - \begin{array}{r} 6 \\ 16 \\ \hline 7 \end{array} \times \begin{array}{r} 124 \\ 16 \\ \hline 284 \end{array} \quad \begin{array}{r} 412 \\ 284 \\ \hline 25 \\ 17 \\ \hline 20 \end{array} \times \begin{array}{r} 568 \\ 568 \\ \hline 00 \end{array}$$

$$\underline{\quad 53 \quad}$$

$$\textcircled{6} \quad \text{ML ენგ} = 5 \text{g/kg} \times \frac{7 \text{ mg ენგ}}{1 \text{ kg}} \times \frac{1 \text{ mL ენგ}}{2 \text{ g/mg ენგ}}$$

$$= 2.5 \times 7 = 17.5 \text{ mL ენგ}$$

$$\begin{array}{r} 3 \\ 25 \\ \hline 7 \\ \hline 7.5 \end{array} \times$$

\textcircled{7} მას

$$\textcircled{8} \quad A \text{ BMI} = \frac{80 \text{ kg}}{(1.90 \text{ m})^2} = \frac{80}{1.9 \times 1.9} = 22.2 \text{ კილო}$$

$$B = \frac{99 \text{ kg}}{1.8^2 \text{ m}^2} = \frac{99}{1.8 \times 1.8} = 30.5 \text{ კილო}$$

$$C = \frac{78 \text{ kg}}{(1.69)^2 \text{ m}^2} = \frac{78}{1.69 \times 1.69} = 27.3 \text{ კილო}$$

$$\textcircled{10} \quad \therefore = \left( \frac{4 \text{ g of } \text{Ca(OH)}_2}{350 \text{ mL milk}} \times \frac{1 \text{ mL milk}}{0.975 \text{ g milk}} \right) \times 100\% \\ = 1.2\% \quad \text{X}$$

$$\textcircled{11} \quad V_{\text{avg}} = \frac{S_{\text{all}}}{t_{\text{all}}} = \frac{\frac{1}{2}(120+60)(12)}{120} = \frac{6(180)}{120} = 9$$

$$\textcircled{12} \quad 640 \rightarrow 320 \rightarrow 160 \rightarrow 80 \rightarrow 40 \rightarrow 20 \rightarrow 10 \rightarrow 5 \\ \text{factors} \\ 1827 = 4.5 \times 10^9 \times 7 = 31.5 \times 10^9$$

1	ก	ก	ก	ก
2	ก	ก	ก	ก
3	ก	ก	ก	ก
4	ก	ก	ก	ก
5	ก	ก	ก	ก

(14)

$$\begin{array}{ccccccccc}
 6 & 10 & 18 & 30 & 46 & 66 & 90 \\
 \underbrace{& 4} & \underbrace{8} & \underbrace{12} & \underbrace{16} & \underbrace{20} & \underbrace{24} \\
 & \underbrace{4} & \underbrace{4} & \underbrace{4} & \underbrace{4} & &
 \end{array}$$

(15)

$$\frac{C}{1} \quad \frac{F}{2} \quad \frac{D}{3} \quad \frac{B}{4} \quad \frac{}{5} \quad \frac{A}{6} \quad \frac{}{7}$$

(16)

$$\frac{C}{1} \quad \frac{F}{2} \quad \frac{D}{3} \quad \frac{B}{4} \quad \frac{G}{5} \quad \frac{A}{6} \quad \frac{E}{7}$$

(17)

SUN	M	TU	W	TH	F	SAT
2	3	4	5	6	7	1
9	10	11	12	13	14	15
16	17	18	19	20	21	22
23	24	25	26	27	28	,

(20) ពេលវេលា នៅក្នុង និង កណ្តាល រាយការ និង ការបង្កើត

ក្នុង និង និង និង

និង ការបង្កើត និង

(15) 5 7, 4 8 3 9

(8) 1 នំន នរ x 1.375

2 នំន  
1 នរ

$$22 \text{ នំន} \times \frac{60 \text{ sec}}{20 \text{ sec}} = 66$$

$$10 \text{ ន} = \frac{19 \text{ ន}}{28 \text{ sec}} \times \frac{60 \text{ sec}}{1 \text{ min}} = 76$$


$$110\% = \frac{26 \text{ ន}}{30 \text{ sec}} \times \frac{60 \text{ sec}}{1 \text{ min}} = 52$$

$$\begin{aligned} &= \frac{66}{125} \times \frac{60^2}{7 \text{ ន}} \\ &= 85 \end{aligned}$$

①

$$r_1 = 3$$

$$r_2 = 5$$



②

$$x^{\log_5 x^2} = 5^2 x^{-3}$$

④

$$1-x < -\frac{3}{7}$$

$$\wedge \quad -\frac{3}{7} < 7-x$$

$$\frac{1+3}{7} < x$$

$$x < 7 + \frac{3}{7}$$

$$\frac{10}{7} < x$$

$$x < \frac{52}{7}$$



$$\sqrt{52}$$

$$----- + \qquad + -----$$

$$\frac{10}{7}$$


$$\frac{52}{7}$$

1 1 2 1

7 7 7 7 7 7 7

$$x = \{2, 3, 4, 5, 6\}$$

(6)



(8)  $r = 2$

$$S_n = \frac{a_n}{1-r}$$

$$510 = \frac{a_n}{1-2}$$

(12)

$$\therefore 21 \times 20$$

$$W_{12} \cap A = 8 \times 7$$

$$\therefore P(A) = \frac{n(A)}{n(S)} = \frac{2}{\frac{8 \times 7}{21 \times 20}} = \frac{2}{15}$$

420

$$\textcircled{13} \quad P(E) = \frac{n(E)}{n(S)} = \frac{11+5}{99} = \frac{16}{99}$$

$$n(S) = 06 \ 16 \ 26 \ \dots \ 96 = 91 \text{ ตัว}$$

$$60 \ 62 \ 64 \ 66 \ 68 = 5$$

\textcircled{16} 1) รูปหนึ่ง 9

25 2

$$\bar{x} = \frac{2(5) + 7}{7} = \frac{17}{7}$$

2) 7

25 7

$$\begin{array}{r} 32 \\ 17 \\ \hline 49 \end{array}$$

$$\bar{x} = \frac{21 + 17 + 11}{7} = 7$$

$$\textcircled{17} \quad a \times b = 600$$

$$= 10 \times 60 \quad \times$$

$$= 20 \times 30 \quad \times$$

$$= 15 \times 40$$

↓

$$600 = 2 \times 3 \times 2 \times 5 \times 2 \times 5$$

$$\textcircled{18} \quad 1020 \times \underline{60} = \\ 100$$

$$1640 \times \underline{60} \\ 160$$